



ធនាគារជាតិ នៃ កម្ពុជា

លេខ.....

សុន្ទរកថាបើក
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥
និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
(២២២២*២០២២)

សូមគោរព៖

- គណៈអធិបតី
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក និងសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានចូលរួមក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា។ សន្និបាតរបស់យើងត្រូវបានរៀបចំឡើងក្នុងពេលវេលាមួយ ដែលប្រទេសកម្ពុជាកំពុងស្ថិត ក្នុងស្ថានភាពនៃបទឈប់បាញ់ដែលមានភាពផុយស្រួយនៅឡើយ។

ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណនិងកោតសរសើរបំផុតចំពោះ វិះកងទ័ពទាំងអស់ដែលបានបំពេញភារកិច្ចនៅសមរភូមិមុខ ក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេសក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកៀរគរមូលនិធិ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅដល់ ជំរុំជនភៀសស៊ីកនានា ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈស្នេហាជាតិនិងសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជនយើង ដូចប្រសាសន៍ដ៏ថ្លៃថ្លានិងប្រកបដោយអត្ថន័យរបស់ **សម្តេចតេជោ** ដែលបានលើកឡើងថា “សាមគ្គីរស់ សាមគ្គីឈ្នះ”។

ក្នុងស្មារតីនេះ យើងទាំងអស់គ្នាបន្តជឿជាក់ និងគាំទ្រឥតងាកចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងការចរចាផ្នែកការទូត។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី!

ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលបន្តមានសភាពតានតឹង និងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិវិវត្តន៍ នៅឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ស្មានថាមានកំណើនយឺតៗ សម្រាប់កម្ពុជា បើទោះជាមាន កំណើនទាបជាងឆ្នាំ២០២៤ និងការរំពឹងទុកកាលពីដើមឆ្នាំ២០២៥ សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មាន ថាសម្រេចបានកំណើន ៥% ដែលត្រូវបានគាំទ្រជាចម្បងដោយកំណើននៃការនាំចេញ ទាំងផលិតផលកម្មន្តសាលកាត់ដេរ និងមិនមែនកាត់ដេរ។ អតិផរណាជាមធ្យមបានកើនឡើង បន្តិចមកកម្រិត ២,៥% ស្របពេលដែលតម្លៃប្រាក់រៀលក៏ត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងអត្រា ជាមធ្យម ៤.០១១ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាព ថ្លៃទំនិញ និងសេវាទូទៅនៅលើទីផ្សារផងដែរ។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រង ទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យទុនបម្រុងអន្តរជាតិកើនឡើង ២២,៣% ដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨ខែ នៃការនាំចូលទំនិញនិងសេវា សម្រាប់គ្រាបន្ទាប់ ដែលត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប។

ក្នុងពេលដែលសេដ្ឋកិច្ចកំពុងជួបប្រទះនឹងបញ្ហាប្រឈមទាំងពីខាងក្រៅ និង ក្នុងស្រុក ប្រព័ន្ធធនាគារបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង ឥណទាន ដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤,១% ខ្ពស់ជាងឆ្នាំ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការពង្រីកអាជីវកម្ម។ ដោយឡែក ប្រាក់បញ្ញើបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹង អត្រាកំណើន ១៤,៧% គួបផ្សំនឹងស្ថានភាពរឹងមាំនៃដើមទុននិងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញ សាច់ប្រាក់ ដែលបង្ហាញថា ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពី សាធារណជន។

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញសម្រាប់អតិថិជនទូទៅ ជនភៀសស៊ីក ពលករគ្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ព្រមទាំងផ្តល់ការអនុគ្រោះ ផ្សេងទៀតដូចជា ការលុបចោលឥណទានរហូតដល់ ៨០ លានរៀល សម្រាប់យោធិនពលី និង ១០ លានរៀល សម្រាប់យោធិនពិការ និងការលើកលែងកម្រៃ ការដាក់ពិន័យ និងការប្រាក់ ព្រមទាំងពន្យារពេលទូទាត់សងប្រាក់ដើម។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន ៥,៣ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹង ៨,៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៥៣ ពាន់។

បន្ថែមពីនេះ ក្នុងបរិបទដែលវិស័យអចលនទ្រព្យមានភាពទន់ខ្សោយ និងដើម្បីសម្រួលដល់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងអតិថិជនបង់រំលស់ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងការសម្របសម្រួលដល់អតិថិជនដែល បង់រំលស់ដោយផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឱ្យទទួលបានបុរេហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងលក្ខខណ្ឌឥណទានអំណោយផល។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី!

ក្នុងគោលដៅគាំទ្រក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមដ៏ជ័យជំនះរបស់ រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាបានបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែន ជាមួយ បណ្តាប្រទេសនានានៅក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិផ្សេងៗ ដើម្បីបង្កើន ជម្រើសក្នុងការទូទាត់ឆ្លងដែន ព្រមទាំងចូលរួមគាំទ្រវិស័យទេសចរណ៍ ពាណិជ្ជកម្មអន្តរជាតិ និងការផ្ទេរប្រាក់របស់ពលករទេសន្តរប្រវេសន៍។

ទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាបាននិងកំពុងក្លាយជាបញ្ហាប្រឈមស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភមួយសម្រាប់ តំបន់និងពិភពលោក។ ការផ្សព្វផ្សាយអវិជ្ជមានពីកម្ពុជាពាក់ព័ន្ធនឹងបញ្ហាឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បានបង្កជាហានិភ័យមកលើកេរ្តិ៍ឈ្មោះប្រទេស ដែលអាចប៉ះពាល់ក្នុងកម្រិតមួយ ដល់វិស័យទេសចរណ៍ ទំនុកចិត្តរបស់វិនិយោគិន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីកសាយ ភាយនៃសកម្មភាពទាំងនេះ តាមរយៈការចុះបង្ក្រាបតាមអគារកាស៊ីណូខុសច្បាប់ ទីតាំងជម្រក សកម្មភាពឆបោកអនឡាញ និងមានវិធានការតឹងរឹងលើឧក្រិដ្ឋជន។ ធនាគារជាតិនៃកម្ពុជា ដោយមានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក៏បានដកអាជ្ញាប័ណ្ណរបស់គ្រឹះស្ថានពាក់ព័ន្ធ និងសម្របសម្រួលការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធតាមដីការតុលាការ។

ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) បាននិងកំពុងពង្រឹង កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រទេសដៃគូនានា ក្នុងការ ស៊ើបអង្កេត និងការបង្ក្រាបបណ្តាញឧក្រិដ្ឋជនអន្តរជាតិឱ្យមានប្រសិទ្ធភាព សំដៅរួមចំណែក ពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនជំនឿទុកចិត្តពី សាធារណជន វិនិយោគិនជាតិនិងអន្តរជាតិមកលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាបានរួមចំណែកនៅក្នុងគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបានចូលរួមអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ស្របតាមយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់

អព្យាក្រឹតភាពកាបូន និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ត្រូវបានធ្វើបច្ចុប្បន្នកម្មដោយគិតគូរពីអាទិភាពបន្ទាន់នៃការអភិវឌ្ឍ និងនិន្នាការចម្បងៗដែលបាននិងកំពុងកើតឡើងជាសកលចំពោះវិស័យហិរញ្ញវត្ថុជាពិសេស ដំណើរការទៅកាន់ការប្រើប្រាស់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងពេលជាមួយគ្នានេះ ការអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេសធនាគារក៏ត្រូវបានយកចិត្តទុកដាក់និងបន្តលើកកម្ពស់ជាអាទិភាព។ ទន្ទឹមនេះ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីល្បីសានរ័ន បានបន្តចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចដល់សាធារណជន និងសិស្សានុសិស្ស ដោយមានភ្ញៀវចូលទស្សនាសរុបចំនួន ៤៣.៤៨៥នាក់ ដែលក្នុងនោះរួមមានទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយសិស្សានុសិស្សមកពីបណ្តាខេត្តនានា ក៏មានឱកាសចូលទស្សនាសារមន្ទីរផងដែរ។

គួររំលេចថា ជាមួយនឹងសមិទ្ធផលជាច្រើនដែលបានរៀបរាប់ខាងលើ ធនាគារជាតិនៃកម្ពុជាត្រូវបានទទួលស្គាល់ និងផ្តល់ពានរង្វាន់កិត្តិយស ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៥នេះ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បានទទួលចំណាត់ថ្នាក់ខ្ពស់ជាងគេផ្នែកសេវាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន ក្នុងរបាយការណ៍ស្ទង់មតិ Business Ready (B-READY) ២០២៥ ដែលចេញដោយធនាគារពិភពលោក។ ការទទួលស្គាល់នេះ គឺផ្អែកលើកត្តាមួយចំនួនដូចជា ប្រសិទ្ធភាពនៃបទប្បញ្ញត្តិនិងការផ្តល់អាជ្ញាបណ្ណ ហេដ្ឋារចនាសម្ព័ន្ធនិងការគ្រប់គ្រងព័ត៌មានឥណទាន នវានុវត្តន៍ឌីជីថល និងការអនុវត្តដោយជោគជ័យនៃប្រព័ន្ធបាគង ដែលបានជំរុញឱ្យការទូទាត់ប្រាក់តាមអេឡិចត្រូនិកកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

ដើម្បីជ្រាបពីសមិទ្ធផលលម្អិត ដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន និងទិសដៅការងារសំខាន់ៗ ខ្ញុំសូមអង្គុសន្និបាតមេត្តាត្រង់ត្រាប់ស្តាប់បទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំយើងដែលនឹងរាយការណ៍ជូនអង្គុសន្និបាតនាពេលបន្តិចទៀតនេះ។ សន្និបាតថ្ងៃនេះក៏នឹងមានពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយមាស និងសញ្ញាមាសអនុស្សាវរីយ៍ ផងដែរ ជូនដល់មន្ត្រីបុគ្គលិកយើង ដែលជាការទទួលស្គាល់របស់រាជរដ្ឋាភិបាលចំពោះស្មារតីនិងសមិទ្ធផលសម្រេចបានដោយធនាគារជាតិនៃកម្ពុជា។ ខ្ញុំសូមជូនពរឱ្យអង្គុសន្និបាតរបស់យើងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា។

ខ្ញុំសូមប្រកាសបើកអង្គុសន្និបាតជាផ្លូវការចាប់ពីពេលនេះតទៅ។

សូមអរគុណ!